

អ្នកអាចលែលកលយប់ជក់បាន

ការលប់ គឺលំបាកមែន

ប៉ុន្តែអាចលប់បាន

គន្លឹះទៅកាន់
ការបញ្ឈប់ដោយជោគជ័យ

- 1 កំណត់កាលបរិច្ឆេទលប់។
- 2 ប្រើឱសថបញ្ឈប់ប្រកបដោយប្រសិទ្ធភាព។
- 3 ស្វែងយល់អំពីរបៀបបដិសេធនឹងការប្រើថ្នាំជក់។
- 4 យកផលិតផលថ្នាំជក់ចេញ ពីជុំវិញខ្លួនអ្នក។
- 5 ទទួលការគាំទ្រពីគ្រួសារ និងមិត្តភក្តិ។

ជំនួយគឺ ឥតគិតថ្លៃ

ជំនួយវេជ្ជសាស្ត្រ និង MINNESOTACARE
ធានារ៉ាប់រងលើការប្រឹក្សា និង
ការប្រើឱសថដូចខាងក្រោម៖

- បន្ទះបិទជាប់ស្បែក
- ស្ករកៅស៊ូ
- ស្ករបំបាត់ឈឺក
- ឧបករណ៍ស្របនីកូទីន
- ស្រ្តាយបាញ់នីកូទីនតាមច្រមុះ
- **BUPROPION**
- **CHANTIX®**

ពិភាក្សាជាមួយវេជ្ជបណ្ឌិតរបស់អ្នកអំពី
ការលប់ជក់ និងទទួលជំនួយស័ក្តិសម
ដែលអ្នកត្រូវការដើម្បីលប់ឱ្យបានល្អ។

ប្រសិនបើអ្នកចង់ប្រើឱសថដោយឥតគិតថ្លៃ
សូមប្រាកដថា អ្នកមានវេជ្ជបញ្ជា។



ជំនួយឥតគិតថ្លៃតាមរយៈ
ជំនួយវេជ្ជសាស្ត្រ

អ្នកអាចលែលកលបដក់បាន



អត្ថប្រយោជន៍ នៃការលបដក់បាន

សម្រាប់ជំនួយបន្ថែម សេវាផែនការបញ្ឈប់*
ផ្តល់ឧបករណ៍ផ្សេងគ្នាជាច្រើនឥតគិតថ្លៃដើម្បី
ជួយអ្នកនៅមិនស្ងួតទាំងអស់ឱ្យលបដក់បាន។



ការផ្ញើសារអត្ថបទ*
គន្លឹះ ឧបករណ៍ និងជំនួយផ្សេងៗទៀតទៅ
ទូរស័ព្ទរបស់អ្នកតែម្តង។



កញ្ចប់បរិក្ខារសម្រាប់អ្នកចាប់ផ្តើម៖
បន្ទះបិទដាបស្បែក ស្ករកៅស៊ូ ឬស្កររំលាយ
ទទួលបានបន្ទះបិទដាបស្បែក ស្ករកៅស៊ូ ឬស្ករ
រំលាយឥតគិតថ្លៃរយៈពេលពីរសប្តាហ៍។



កម្មវិធីតាមអ៊ីម៉ែល*
សេរីនៃអ៊ីម៉ែលពេញទៅដោយគន្លឹះ
និងការលើកទឹកចិត្ត។



ការណែនាំពីការផ្តាច់*
ការណែនាំពីការផ្តាច់ជាក់ស្តែង
និងមានសារៈប្រយោជន៍ ដើម្បីជួយអ្នកក្នុង
ការបង្កើតគម្រោងផ្តាច់របស់អ្នក។



ខ្សែទូរស័ព្ទជំនួយ
ការបង្រៀនតាមទូរស័ព្ទមួយទល់មួយ រួមមាន
អត្ថបទ* អ៊ីម៉ែល* បន្ទះបិទដាបស្បែក ស្ករកៅស៊ូ
ឬថ្នាំបំបាត់ឈឺក និងកញ្ចប់ស្វាគមន៍។

*អាចរកបានជាភាសាអង់គ្លេស និងភាសាអេស្ប៉ាញប៉ុណ្ណោះ។

ដើម្បីស្វែងយល់បន្ថែម ចូលមើល QUITPLAN.COM
ឬទូរស័ព្ទទៅលេខ **1-888-354-7526** ហើយស្នើសុំ
អ្នកបកប្រែផ្ទាល់មាត់ជាភាសារបស់អ្នក។

ការលបដក់បានអាច៖



សន្សំប្រាក់ឱ្យអ្នក
ប្រសិនបើអ្នកដក់បានមួយកញ្ចប់
ក្នុងមួយថ្ងៃ ការលបដក់អាច
សន្សំប្រាក់ឱ្យអ្នកច្រើនជាង 50
ដុល្លារក្នុងមួយសប្តាហ៍។



មានអត្ថប្រយោជន៍រយៈពេលវែង
ការលបដក់កាត់បន្ថយ
ហានិភ័យជំងឺមហារីក
និងជំងឺដាច់ស្រែឈាម
ក្នុងខួរក្បាល។

បន្ទាប់ពីលបដក់រយៈពេល៖




កម្រិតកាបូនម៉ូណូស៊ីត
នៅក្នុងឈាមរបស់អ្នកធ្លាក់ចុះ
ទៅធម្មតារហ័ស។



ឱកាសមានជំងឺតាំងបេះដូងរបស់
អ្នកធ្លាក់ចុះ។



ចលនាឈាមរបស់អ្នកមានភាព
ប្រសើរឡើង ហើយសូតរបស់អ្នក
ក៏ដំណើរការកាន់តែប្រសើរដែរ។



ហានិភ័យជំងឺបេះដូងរបស់អ្នកធ្លាក់
ចុះពាក់កណ្តាល។